

ព័ត៌មាន ផ្សេងៗ	ព័ត៌មាន ផ្សេងៗ / ព័ត៌មានផ្សេងៗ / ព័ត៌មាន ផ្សេងៗ
សម្រាប់ការបញ្ជី	5000000 ប័ណ្ណប្រាក់ / ប័ណ្ណ
ឈ្មោះ	t / t paypal.
ព័ត៌មាន ផ្សេងៗ	3-7 ប័ណ្ណប្រាក់ ប័ណ្ណ 15 ប័ណ្ណ 10 .ប័ណ្ណប្រាក់ ប័ណ្ណ ប័ណ្ណ ប័ណ្ណ.
ព័ត៌មានផ្សេងៗ	ព័ត៌មាន ផ្សេងៗ / ព័ត៌មានផ្សេងៗ ប័ណ្ណប្រាក់ ប័ណ្ណ
ឈ្មោះ	ប័ណ្ណ ប័ណ្ណ / ប័ណ្ណ ប័ណ្ណ ប័ណ្ណ) ប័ណ្ណប្រាក់ ប័ណ្ណប្រាក់ ប័ណ្ណ ប័ណ្ណ ប័ណ្ណ ប័ណ្ណ ប័ណ្ណ ប័ណ្ណ ប័ណ្ណ ប័ណ្ណ ប័ណ្ណ ប័ណ្ណ ប័ណ្ណ ប័ណ្ណ ប័ណ្ណ ប័ណ្ណ
ឈ្មោះ	500pcs.
ព័ត៌មាន ផ្សេងៗ	ប័ណ្ណប្រាក់ ប័ណ្ណប្រាក់ ប័ណ្ណប្រាក់
ព័ត៌មាន ផ្សេងៗ	CE FCC ប័ណ្ណប្រាក់ ប័ណ្ណប្រាក់ UKCA

ព័ត៌មាន ផ្សេងៗ:

RJ45 CAT5 CAT6 CAT6 CONDED CONNEDED END 8 ប័ណ្ណប្រាក់ ប័ណ្ណ ប័ណ្ណ ប័ណ្ណ ប័ណ្ណ P8C

RJ45 Cat6 Cat5 ប័ណ្ណប្រាក់ ប័ណ្ណ ប័ណ្ណ ប័ណ្ណ ប័ណ្ណ Internet ប័ណ្ណ Lenth ប័ណ្ណ ប័ណ្ណ ប័ណ្ណ ប័ណ្ណ

ប័ណ្ណប្រាក់ ប័ណ្ណប្រាក់ ប័ណ្ណប្រាក់ ប័ណ្ណ ប័ណ្ណ ប័ណ្ណ ប័ណ្ណ ប័ណ្ណ ប័ណ្ណ ប័ណ្ណ ប័ណ្ណ ប័ណ្ណ ប័ណ្ណ Cat6  
Cat6 Cat6 RJ45 24 ប័ណ្ណ AWG

ប័ណ្ណ .ប័ណ្ណប្រាក់ ប័ណ្ណប្រាក់ ប័ណ្ណប្រាក់ ប័ណ្ណ ប័ណ្ណ ប័ណ្ណ ប័ណ្ណ ប័ណ្ណ ប័ណ្ណ ប័ណ្ណ ប័ណ្ណ ប័ណ្ណ ប័ណ្ណ ប័ណ្ណ ប័ណ្ណ  
8 ប័ណ្ណ P8C 2PRONG .ប័ណ្ណប្រាក់ ប័ណ្ណប្រាក់ ប័ណ្ណប្រាក់ ប័ណ្ណ ប័ណ្ណ ប័ណ្ណ ប័ណ្ណ ប័ណ្ណ ប័ណ្ណ ប័ណ្ណ ប័ណ្ណ ប័ណ្ណ  
ប័ណ្ណ - ប័ណ្ណប្រាក់ ប័ណ្ណប្រាក់ ប័ណ្ណ ប័ណ្ណប្រាក់ ប័ណ្ណប្រាក់ ប័ណ្ណប្រាក់ ប័ណ្ណប្រាក់ ប័ណ្ណ - ប័ណ្ណប្រាក់ ប័ណ្ណ ប័ណ្ណប្រាក់ ប័ណ្ណ ប័ណ្ណ  
ប័ណ្ណប្រាក់ ប័ណ្ណ  
ប័ណ្ណ ប័ណ្ណ ប័ណ្ណ ប័ណ្ណ ប័ណ្ណ ប័ណ្ណ ប័ណ្ណ ប័ណ្ណ ប័ណ្ណ ប័ណ្ណ ប័ណ្ណ ប័ណ្ណ ប័ណ្ណ ប័ណ្ណ ប័ណ្ណ ប័ណ្ណ ប័ណ្ណ 30 ប័ណ្ណ ប័ណ្ណ ប័ណ្ណ.

ប័ណ្ណប្រាក់ ប័ណ្ណ ប័ណ្ណ ប័ណ្ណ ប័ណ្ណ RJ45 ប័ណ្ណ ប័ណ្ណ ប័ណ្ណ ប័ណ្ណ ប័ណ្ណ [RJ50 10P10C ប័ណ្ណប្រាក់](#) RJ12 LAN  
ប័ណ្ណប្រាក់ ប័ណ្ណ ប័ណ្ណ ប័ណ្ណ ប័ណ្ណ ប័ណ្ណ overmold ប័ណ្ណ ប័ណ្ណ ប័ណ្ណ ប័ណ្ណ ប័ណ្ណ ប័ណ្ណ ប័ណ្ណ ប័ណ្ណ ប័ណ្ណ ប័ណ្ណ  
ប័ណ្ណប្រាក់







GOOCHAIN

东莞市谷诚电子科技有限公司  
DONGGUAN GOOCHAIN TECHNOLOGY CO.,LTD

Welcome To GOOCHAIN



□□□□□□□□:

□□□□□□ USB □□□□□ Goochain□ □□□□□□□□□□□ □□□□□□ □□□□□□□□ □□□□□□□□ POGO CABLE C□ □□□□□□ □□□□□□ □□□□□□ □□□□□□ PD□ □□□□□□ □□□□□□□□ PowerEdusB □□□□ □□□□□□□□ □□□□□□ □□□□□□ □□□□□□ □□□□□□ □□□□□□ □□□□□□

